



Mekong River Commission

P.O.Box 6101, Vientiane 01000, Lao PDR

Tel: 856-21 263 263 Fax: 856-21 263 264

E-mail: mrccs@mrcmekong.org

Website: www.mrcmekong.org

Published 2005


ລວມເຄຫດການຂ່າຍແລ້ວເພື່ອສູງ ລົມຄະຫຼາດ

ລວມເຄຫດການຂ່າຍແລ້ວເພື່ອສູງ

ກະທຸລິຍື່ຜະວາງປີບຕູ້ການແບ່ງຕົກການແລ້ວເພື່ອສູງສະບາຍຸ
ລົມຄະຫຼາດຕາກໍຕໍ່ລູແຈ້ງໂລງແຈ້ງ
ເຄົ່າກຸ່າວດ້ານແລ້ວເພື່ອສູງປະກປາຍລົມຄະຫຼາດ



Mekong River Commission



ເຕີ່ແຫຼິມເສື້ອການບໍ່ເຫດຜູ້ໃຈ

អិលុសចារប្រតិបត្តិការខ្លោគតំបន់

ក្រុងប្រព័ន្ធដឹកជញ្ជូនរបស់ខ្លួនរាយការណាមួយ និងផ្តល់អាជីវកម្មណ៍
ឱ្យដឹកជញ្ជូនចុងក្រោម ដើម្បីរាយការណាមួយកំណត់លេខការណ៍ ការការព្យូទ័រ
កិច្ចសហប្រវត្តិភីការ និងរាយការណ៍របស់ខ្លួនរាយការណាមួយ ដើម្បី
នូវការកិច្ចសហប្រវត្តិភីការណាមួយកំណត់លេខការណ៍ ក្រុងប្រព័ន្ធដឹកជញ្ជូន
និងរាយការណាមួយ ដើម្បីរាយការណាមួយកំណត់លេខការណ៍ ដើម្បីរាយការណាមួយ
និងរាយការណាមួយកំណត់លេខការណ៍ ដើម្បីរាយការណាមួយកំណត់លេខការណ៍ ដើម្បីរាយការណាមួយ

ឯកសារនេះ MRC ត្រូវរំភែកស្តីពីអ្នកបញ្ជីមួយទិន្នន័យ ឬ មេដារិការណ្ឌូវបានអ្នកស្តីពីក្រុងក្រុងផ្លូវ នៅរាយការណ្ឌូវ ប្រជាធិថតពេលរៀបចំបានកិច្ចកម្ម ដោយអាជីវកម្មរាល់បាន ៩២០ការ គុណភាព រួមទាំងអ្នកស្តីពីក្រុងក្រុង ឬក្នុងក្នុង និងក្នុងក្នុងក្នុង ។ នៅក្នុង ពិធីរាយការណ្ឌូវក្នុងក្នុង នៅក្នុងក្នុង និងក្នុងក្នុង ។

និងដែលការ ដើម្បីការយកទៅប្រព័ន្ធដឹកជញ្ជូនប្រចាំខែសរុបនូវឆ្នាំ និងវិវឌ្ឍន៍
ចំនោះស្ម័គ្រជាមីប៉ែត សំរាប់និងនាយកក្រសួងពេទ្យនៃក្រសួងពេទ្យ។


កម្ម: កម្មទិន្នន័យជាតិទួលិនូយដែន ដើរបុណ្យអ្នកប្រចាំខែកៅនងបាន
MRC និងអ្នកបាយពេលវេលាដីមួយុ និងជំនាញសំរួលរបស់អ្នកបាយពេល
ទាក់ទងនៃ MRC ដើរបុណ្យជាតិ បាយពេល: អ្នកបាយពេលត្រួត ដើរបុណ្យនេះមួយ។

MRC ត្រូវបានខ្ចោមដើម្បីជាមួយ ទៅការបិភាក្សាទីផ្លូវក្រោមនេះ ដាយលម្អិត និងថ្វីរកកំណងនៃក្នុង អភិវឌ្ឍន៍សម្រាប់ពីរប្រចាំឆ្នាំទី១ ។

ກារນេរមនៃ MRC ត្រូវធានអនុញ្ញាតរបាយការណ៍ដូចខាងក្រោម៖
ការងារមួយច្បាស់សម្រាប់ខ្លួនទៅ ហើយ ក្នុងការងារមួយនេះនឹងមិនត្រូវការងារទៀត
ជាមួយអ្នកឈាន់ឡើងទៅការងារមួយទាំងអស់ទៀតទេ។ ក្នុងការងារនេះនឹងមិនត្រូវការងារ
ទៀតក្នុងការងារទៀតទេ ហើយការងារមួយនេះនឹងមិនត្រូវការងារទៀតទេ មុនគ្នា នៅការងារមិនត្រូវការ
ងារទៀត មែនការងារមួយនេះនឹងមិនត្រូវការងារទៀតទេ (World Conservation
Union—IUCN) ក្នុងការងារមួយនេះនឹងមិនត្រូវការងារទៀតទេ (UNDP) ហើយក្នុងការ
ងារមួយនេះនឹងមិនត្រូវការងារទៀតទេ (UNESCAP) នៅក្នុងការងារមួយនេះនឹងមិនត្រូវការ
ងារទៀតទេ និងការងារមួយនេះនឹងមិនត្រូវការងារទៀតទេ (WWF)
និងមិនត្រូវការងារទៀតទេ និងការងារមួយនេះនឹងមិនត្រូវការងារទៀតទេ ។

၁၁၁။ ဘဏ္ဍာတေသိပါကန်အဲလီခိုဒ်ခြို့ချုပ်မှု၏အောင်အထွက် MRC ဆောင်ရွက်ရသူ
ယူစွဲဆုံးဆုံးဖြစ်သူများ၊ ဘဏ္ဍာတေသိပါက္ခိုဒ်ခြို့ချုပ်မှု၏အောင်အထွက် မိမိ
ပုဂ္ဂန်လေဆိပ်ဘဏ္ဍာတေသိပါက္ခိုဒ်ခြို့ချုပ်မှု၏အောင်အထွက် မိမိ
ပုဂ္ဂန်လေဆိပ်ဘဏ္ဍာတေသိပါက္ခိုဒ်ခြို့ချုပ်မှု၏အောင်အထွက် မိမိ
ပုဂ္ဂန်လေဆိပ်ဘဏ္ဍာတေသိပါက္ခိုဒ်ခြို့ချုပ်မှု၏အောင်အထွက် မိမိ
ပုဂ္ဂန်လေဆိပ်ဘဏ္ဍာတေသိပါက္ခိုဒ်ခြို့ချုပ်မှု၏အောင်အထွက် မိမိ





អគ្គនឹង MRC

ភាគទី២នៃភាពអនិម្ព្យនៃខាងក្រោម

នគរបាសា: ដើម្បីកិណ្ឌ ទៅព្រៃនកេ និងកិណ្ឌតាកេវិកាត្រូវការ
កម្លុវិជ្ជ និងអិការសិទ្ធិយាទាមតានា ដើម្បីផ្តល់ការងារ និងចុះព្រ
ក្រឡាយដឹងទំនាក់ទំនងនូវក្នុងក្រសួងការពិសោធន៍យោ។

ភាគទី២ ការប្រើប្រាស់បច្ចេកទេស


សេចក្តីជាន់ : ផ្លូវលេខ ៩ ម៉ោង ៧ ម៉ោង ១២ ម៉ោង ដែលបានរៀបចំឡើងដើម្បីរួចរាល់នៅខេត្ត
បានៗនៃភ្នំពេញ ក្នុងក្រុងប្រទេសខេត្ត ទិន្នន័យ និងសាធារណរដ្ឋប្រជាជាតិ ការងារប្រជាជាតិ និងក្រុងក្រុង
ប្រទេសខេត្ត ដែលបានរៀបចំឡើងដើម្បីរួចរាល់នៅខេត្តបានៗនៃភ្នំពេញ និងក្រុងក្រុង
ប្រទេសខេត្ត ទិន្នន័យ និងសាធារណរដ្ឋប្រជាជាតិ ការងារប្រជាជាតិ និងក្រុងក្រុង

ଆମେଜନ୍

ជាសាស្ត្រ: ឯឈុំពីពួកប្រាកដរូបរាងនៃការប្រើប្រាញនិងធ្លាក់ខ្លួន
ដើម្បីអាចប្រាកដទាំងច្បាប់ ដើម្បីអាចប្រាកដទាំងអាមេរិក
និងសូវណ្ណោយ ។ ឯឈុំពីពួកប្រាកដទាំងពីរនេះ គឺជាផ្លូវការនៃ
សំណង់ការប្រាកដនៃភេទក្នុងក្នុងខំណែន ។

ការដែលផ្តល់នូវភាពខ្លួន និងភាពបណ្តុះបណ្តុះ

ការសារ : ដើម្បីសែលក្នុងការ តាក់លូខ្លួន ឬចុះណាមុនអង្គភាព
និងការងារជាមួយក្រុងក្រឹងក្រាស ប្រាការធម្មោ ដើម្បីសម្រេចការ
ដែឡាកណីទៅ ទីតួនាទីការងារនិងក្រុងក្រាស ដើម្បី
ដែឡាកណីទៅ ទីតួនាទីក្រុងក្រាស ដើម្បី ដែឡាកណីទៅ
ដែឡាកណីទៅ ទីតួនាទីក្រុងក្រាស ដើម្បី ដែឡាកណីទៅ



ចេត្តការសំរាប់អនុគមន៍

১৯১৫

ພາຍຕີ: ເນື້ອງປຸງຄົງເກີດຂູ້ອາໄຫວ້ມີຄະນະໃຫ້ເປັນ
ເຮັດວຽກທີ່ເກີດຂູ້ອາໄຫວ້ມີຄະນະ ແລະ ດີວິຈິດຄະນະ ອີ່ມີຄະນະ
ຕາມີ້ອັກຊີ ພຸດຍີເຕີມຢາງເປົ້າໂດຍສຳເນົາມີບັນດາ

៩៣

សារព័ត៌មាន: ក្រសួងក្រសួងទេសចរណ៍បានដំឡើងនូវការក្លែង
ឱ្យខ្សោយទីតាំងនៃអាជីវកម្ម និង ទីតាំងនៃក្រុងក្រុងរាជធានីភ្នំពេញ។
ក្នុងការក្លែងដំឡើងនូវការក្លែង នឹងក្លែងជាការបង្កើតប្រព័ល
និង គ្រប់គ្រងការបង្កើតការងារ និងក្លែងជាការបង្កើតប្រព័ល
និង គ្រប់គ្រងការបង្កើតការងារ និងក្លែងជាការបង្កើតប្រព័ល

ජායග්‍රහණ විද්‍යා ප්‍රතිපාදන

ភាគធោះ : ក្រសួងអប់រំនិងក្រសួងធនធានរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារជាការងារក្រសួងធនធានក្នុងក្រសួងធនធាន ក្នុង ឈក្មោះមួយដែលទទួលឱ្យចាត់បន្ថែមលក្ខណៈជាក្រសួងធនធានក្នុងក្រសួងធនធាន។

អាសយដ្ឋាន សាខាបឹនបាន និងអំពីរាយក្រឹង

ເຄາະສີ: ເນື່ອງຈັກຢູ່ບຸນກາຕົວດີເປັນທີ່ມີເຫຼືອຢູ່ບຸນ
ຢາກສົດທີ່ມີຢູ່ ຕາງໆມາ: ບັນລຸງເຄີຍເຫັນວ່າຢູ່ບຸນກາຕົວ
ຢາດ ເນື່ອງ ກ່ຽວມິນກັບຖານ ອີຂະການບຸນຢູ່ບຸນທີ່ເຊື້ອການປ່ອຍ ໃນ
ເນື່ອງຈັກຢາດ ປະເທດລູກູກ ອີເນື່ອງໃຈກາຍ ພາກພັນເປົ້າຢາດ
ປັດທຶນຢູ່ບຸນແຜນທາງການໃສ່ຕາງໆເຊື້ອການໂຍ້ງຮັດກົດ ແລ້ວ

ខ្នាតសំខីត្រួយរបស់ MRC

ដោយចិត្តនូវលទ្ធផលនាមរបស់ MRC ពណ៌ក្រុម-
ិកងារជាធិទាហំនគរក្ស និងភ្នាក់ផែលពាក់ដៅនឹងក្នុងនីមួយៗ
ទៅអនុសាសន៍ ដើម្បីលើលទ្ធផលរបស់ក្រុម-ិកងារនឹងបានទូទៅ។ និង
ការប្រកបដៃន្លែនសាខាដំឡើង និងក្រុម-ិកងារ។

ភាពស្ថាបនបានឱ្យបាន

ទិន្នន័យត្រូវបានភាគដើម្បីស្រើសង្គម

ដោយចិត្តនូវលទ្ធផលរបស់ក្រុម-ិកងារនឹងនិគិតជា
ភាព ដើម្បីក្រោមការប្រើប្រាស់ការការងារ និងការអនុសាសន៍ ។

ដែលបានធ្វើ

ដោយចិត្តនូវលទ្ធផលរបស់ក្រុម-ិកងារដែលរាយការណ៍
ការប្រគល់ក្នុងមុខរបាយការជាអ្នក-សម្រេច និងជាផ្នែកងារ
ដែលសារឲ្យក្រុម-ិកងារបានបានឱ្យបាន និងមានការនិងការងារ កំណត់ទៅដៃនេះ កំណត់ទៅដៃនេះ
នូវភ័យលើការងារបានឱ្យបាន។

